



ជីវិត



ចេញផ្សាយលេខ៖ ៣៣



2014-2016

ឆ្នាំនៃធម៌មេត្តាករុណា
YEAR OF CHARITY

ភូមិភាគកំពង់ព្រៃថ្ងៃទី០១-៣១ខែសីហាឆ្នាំ២០១៥
ព្រឹត្តិបត្រព័ត៌មានពិព្រះសហគមន៍កាតូលិក

ព្រះសហគមន៍កាតូលិកនៅកម្ពុជា ប្រកាសបើកការស៊ើបអង្កេតអំពីមរណសាក្សី



សេចក្តីជូនដំណឹង

គណៈកម្មការចំពោះកិច្ចការមរណសាក្សីនៅកម្ពុជា សូមជម្រាបដល់បងប្អូន គ្រីស្តបរិស័ទទាំងអស់ឲ្យបានជ្រាបថា បច្ចុប្បន្នគណៈកម្មការយើងខ្ញុំ កំពុងធ្វើ និងចងក្រងសំណុំឯកសារអំពីមរណសាក្សីនៃព្រះសហគមន៍កាតូលិក សូមបងប្អូនសហការផ្តល់ជាព័ត៌មានមកកាន់ លោក រឿង ឆីត្រសិរី!

Fr. Roeung Chatsirey Tel: 077 800 211 / 096 34 22 144
Email: martyscambodia@gmail.com; Box 123 Phnom Penh





ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ

សារលិខិតរបស់លោកអភិបាលអូលីវីយេ
ខែឧសភា ឆ្នាំ២០១៥

បុណ្យលើកតម្កើងព្រះវិញ្ញាណយាងទៅ ឆ្នាំ២០១៥

ព្រះវិញ្ញាណដ៏វិសុទ្ធនឹងណែនាំផ្លូវបងប្អូនទៅរកសេចក្តីពិតគ្រប់យ៉ាង!

សូមឲ្យព្រះវិញ្ញាណដ៏វិសុទ្ធនៃសេចក្តីពិតបំបាត់សេចក្តីក៏យខ្លាចយើងខ្ញុំ ហើយបាត់យើងខ្ញុំឲ្យទៅប្រកាសដំណឹងល្អ!
សូមឲ្យខ្ញុំចែករំលែកជាមួយបងប្អូន នូវបួនចំណុចជាកន្លឹះដើម្បីណែនាំផ្លូវយើង នៅក្នុងជីវិតនៃអគ្គសញ្ញាជ្រមុជទឹក
របស់យើង ស្របពេលដែលយើងទទួលបានសេចក្តីណែនាំពីព្រះវិញ្ញាណដ៏វិសុទ្ធ!

- ១- ការជួបសន្ទនាផ្ទាល់ជាមួយព្រះយេស៊ូគ្រីស្ទ
- ២- បំណងប្រាថ្នារបស់កកម្មដោយផ្ដោតលើព្រះរាជ្យនៃព្រះជាម្ចាស់
- ៣- ការប្តេជ្ញាចិត្តចំពោះការរួបរួមគ្នាជាធ្លុងតែមួយ
- ៤- ការសន្ទនា ជារបៀបរបស់នៅប្រចាំថ្ងៃ ។

នៅថ្ងៃទី៨ខែធ្នូសម្តេចប៉ាបហ្វ្រង់ស៊ីស្កូនឹងបើកប្រារព្ធព្រះមហាករុណាទិគុណអំពីព្រះហឫទ័យប្រណីសណ្តោស
របស់ព្រះជាម្ចាស់។ កិច្ចប្រារព្ធនោះ ជាឱកាសយ៉ាងពិសេសសម្រាប់យើង នៅពេលដែលយើងចូលទៅក្នុងឆ្នាំចុង
ក្រោយនៃ " ការសម្តែងធម៌មេត្តាករុណា " ហើយធ្វើឲ្យខ្លួនយើងជ្រួតជ្រាបនៅក្នុងព្រះបេះដូងរបស់ព្រះជាម្ចាស់ និង
នៅក្នុងការលើកលែងទោសរបស់ព្រះជាម្ចាស់!

នាពេលថ្មីៗនេះ នៅថ្ងៃទី ១ ខែឧសភា ព្រះសហគមន៍កាតូលិកនៅប្រទេសកម្ពុជា បានបើកជាផ្លូវការនូវការរើប
អង្កេតមរណសាក្សីនៅកម្ពុជារបស់យើងគឺលោកអភិបាលឆ្មារ សាឡាស និងសហការីទាំង ៣៤ នាក់របស់គាត់ ។ សូមឲ្យ
លោហិតនៃមរណសាក្សីរបស់យើងបន្តផ្តល់ភាពក្លាហានដល់យើងជាថ្មី ក្នុងនាមជាសាក្សីនៃជំនឿ លើព្រះយេស៊ូគ្រីស្ទ
ជាព្រះអម្ចាស់ដែលមានព្រះជន្មរស់ឡើងវិញ!



អូលីវីយេ ជឺតអិស្ត្រី
អភិបាលភូមិភាគភ្នំពេញ



Apostolic Vicariate of Phnom Penh

Bishop Olivier's Letter

May 2015

Pentecost 2015

“The Spirit...will guide you to all truth...”

Let the Spirit of Truth take away our fears and send us into mission.

Let me share with you four key points to guide us in our baptized life when we are led by the Holy Spirit:

1. Personal encounter with Jesus Christ.
2. A passion for mission with a focus on the Kingdom of God.
3. A commitment to communion.
4. Dialogue, as a mode of life and mission.

On December 8, the Holy Father will open the Extraordinary Jubilee Year of Mercy. It provides a special opportunity for us as we enter into our last year of “**Charity in action**” and immerse ourselves in the heart of God, in God’s FORGIVENESS! Recently, on 1 May, the Church of Cambodia officially opened the inquiry for the beatification of our martyrs, Msgr. Chhmar Salas and his 34 companions. May the blood of our martyrs renew our courage as witnesses of faith in Jesus Christ our Risen Lord.

We pray Our Lady of the Mekong to bless our confirmation candidates, our communities, our Church.

May everyone live and act with the Spirit of Truth!



+Olivier SCHMITTHAEUSLER
Apostolic Vicariate Phnom Penh

៣៥នាក់ទទួលអគ្គសញ្ញាណបថ្នាស



យុវជនយុវនារីទាំង៣៥នាក់ បន្ទាប់ពីទទួលអគ្គសញ្ញាណបថ្នាសនៅព្រះសហគមន៍ពោធិ៍ធំ-រូបថត៖ សុផិទ្ធី



យុវនារីទទួលអគ្គសញ្ញាណបថ្នាសពីលោកអភិបាល-រូបថត៖ សុផិទ្ធី

35 Candidates Receive Confirmation

On the 10th of May, 2015, St. Peter's Church celebrated Confirmation ceremony for 35 candidates. The service was officiated by Rt. Rev. Olivier Schmitthaeusler, the bishop of the Apostolic Vicariate of Phnom Penh in the presence of more than 300 parishioners in Po Thom district, Kandal province

The bishop instructed all the confirmands to live as friends of Jesus in accordance with the Will of God, which is to have hearts that have pity on others and try hard to love one another.

The 35 confirmands came from the three parishes of the pastoral sector of Northern Phnom Penh such as Po Thom, Kdey Kandal and Areyksat.

ព្រះសហគមន៍ពោធិ៍ធំ បានទទួលគ្រីស្ទបរិស័ទ ៣៥នាក់ ឲ្យធ្វើអគ្គសញ្ញាណបថ្នាសក្រោមអធិបតី ភាពរបស់លោកអូលីវ័យ ផ្លិតអឺស្ទ័រជាអភិបាលព្រះ សហគមន៍កាតូលិកភូមិភាគភ្នំពេញ ធ្វើឡើងនៅ ព្រះសហគមន៍ពោធិ៍ធំ ខេត្តកណ្តាល ដែលមានគ្រីស្ទ បរិស័ទប្រមាណជា៣០០នាក់នាថ្ងៃទី១០ ឧសភានេះ ។

លោកអភិបាល បានផ្តាំផ្ទៃដល់បងប្អូនដែលទទួល អគ្គសញ្ញានេះ ឲ្យរស់នៅជាមិត្តសម្លាញ់របស់ព្រះ យេស៊ូ ដោយរស់នៅស្របតាមព្រះហឫទ័យព្រះជា ម្ចាស់ មានចិត្តសណ្តោសមេត្តា និងខិតខំស្រឡាញ់ បងប្អូនឯទៀតដូចស្រឡាញ់ខ្លួនឯង ។

បេក្ខជន៣៥នាក់មកពីព្រះសហគមន៍បីនៃមណ្ឌល សកម្មភាពភ្នំពេញខាងជើង រួមមាន ពោធិ៍ធំ ក្តីកណ្តាល និងអរិយក្សត្រ ។ ជាលីស



យុវជនទទួលអគ្គសញ្ញាណបថ្នាសពីលោកអភិបាល-រូបថត៖ សុផិទ្ធី



យុវជនយុវនារីត្រៀមទទួលអគ្គសញ្ញាណបថ្នាសពីលោកអភិបាល-រូបថត៖ សុផិទ្ធី

មណ្ឌលពន្លឺនៃមេត្តា ស្វាគមន៍ទស្សនកិច្ចក្រុមលោកអភិបាលកម្ពុជា និងឡាវ (CELAC)

មណ្ឌលពន្លឺនៃមេត្តា ក្នុងសង្កាត់បឹងទំពុន រាជធានីភ្នំពេញ បានទទួលស្វាគមន៍ ក្រុមលោកអភិបាល ព្រះសហគមន៍កាតូលិកកម្ពុជា និងឡាវចំនួន៨នាក់ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៥ ដោយបង្ហាញ ពីសកម្មភាពនានាដែលខ្លួនមាន ដោយអនុវត្តន៍តាម មាគ៌ារបស់ព្រះយេស៊ូជាមួយកុមារពិការ។

ក្នុងកិច្ចស្វាគមន៍នោះ កុមារពិការទាំងនោះអាច សម្តែងសមត្ថភាពសិល្បៈ ដែលជាបំបែបអឺរ៉ុបនិង ចម្រៀងដ៏ពិរោះជូនដល់ភ្ញៀវទាំងអស់។ ក្នុងចំណោម ភ្ញៀវកិត្តិយសទាំងនោះ លោកប្រធានអភិបាលប្រចាំ ប្រទេសកម្ពុជា និងឡាវអូលីវីយេដ្រីតហាស្ត័រ បានមាន ប្រសាសន៍ថា៖ ពួកលោកពិតជាមានអំណរសប្បាយ ដែលបានមកទីនេះ ព្រោះក្នុងអង្គប្រជុំថ្ងៃនេះយើង បានរិះគិតអំពីធម៌មេត្តាករុណា និងធ្វើដូចម្តេចដើម្បី ចែករំលែកធម៌មេត្តាករុណា? ហើយពេលមកទីនេះ យើងឃើញថា មណ្ឌលនៃមេត្តាមានចិត្តស្រឡាញ់ និងចែករំលែកធម៌មេត្តាករុណា ដោយមានក្មេងៗ ចេះ ជួយគ្នានិងលើកទឹកចិត្តគ្នាទៅវិញទៅមក។ រីឯលោក អភិបាលឡាវ បានច្រៀងចម្រៀងជាភាសាឡាវ ជូន ដល់កុមារទាំងអស់នៅក្នុងមណ្ឌល ដើម្បីបង្ហាញពី ចិត្តស្រឡាញ់ផងដែរ។

មណ្ឌលពន្លឺនៃមេត្តា បានចាប់កំណើតក្នុងឆ្នាំ ១៩៩៧ ដោយជូនដីដានី នៃក្រុមសហជីវនព្រះយេស៊ូ និងជូនដីម៉ារីអាឌែលនៃក្រុមឧបការគុណ ដោយមាន កុមារពិការភ្នែកចំនួន៣នាក់ដែលស្នាក់នៅ និងរៀន នៅទីនេះ។ ក្រោយមកមានការសហការណ៍ជាមួយ អង្គការគ្រួសារថ្មី ដោយបង្កើតកម្មវិធីបន្ថែមទៀត ដើម្បី ឲ្យកុមារគ្រប់ៗគ្នាបានចូលរៀនដែរ។

សព្វថ្ងៃមណ្ឌលនេះ មានសិស្សចំនួន៣៣នាក់ ដែលមកពីសាលាចំនួន៤ខុសៗគ្នា គឺសាលាកុមារ ពិការភ្នែកភ្នំពេញថ្មី សាលាកុមារគ ប្លង់ច្បារអំពៅ សាលាភាពញញឹមនៃកុមារ និងសាលារដ្ឋ។ នៅក្នុង មណ្ឌលកុមារពិការភ្នែក អាចរៀនភាសាអង់គ្លេស កុំព្យូទ័រនិងតន្ត្រី។ រីឯកុមារគ្រប់ៗគ្នា អាចរៀនភាសា អង់គ្លេស រចនា បត់ក្រដាសធ្វើជារូបផ្សេងៗ ដូចជា ផ្កា និងរូបសត្វជាដើម។ ជាលីស



Center of Light Welcomes Visitors (CELAC)

The Center of Light and Mercy in Boeung Tumpon district, Phnom Penh, last May 6th 2015 welcomed eight bishops from the Churches of Cambodia and Laos. They were shown the activities carried out by the centre in accordance with the way of Jesus in looking after the disabled children who are deaf and mute. At the welcoming ceremony these children performed European-style dances and sang beautiful songs for all the visiting guests.

In his welcoming address the Apostolic Vicariate of Phnom Penh, Rt. Rev. Olivier Schmitthausler said: "All of us are really happy being here because at today's meeting we reflected on compassion and on how to share our sense of compassion? So far we have seen that the Center of Light and Mercy shares compassion with the children by helping and encouraging them."

The bishop from Laos sang a Laotian song for all the center children at the centre in order to express his love. The Center of Light and Mercy was set up in 1997 by a nun Sr. Dany of the Society of Jesus (SJ) and another nun Sr. Mary Adel of the Providence of Portieux Sisters (PP). They started with three blind children who stayed at the centre and did their studies. Later, in cooperation with Krue Sar Thmei organization (new family) additional programmes were initiated so that the deaf and mute children can pursue studies.

Today the Center has 33 students from four different schools –Phnom Penh Thmei School for blind children, Chbar Ompov School for deaf and mute children, the children from the School of Smile and state-owned schools. At the Center, blind children can learn the English language, using the computer and music. The deaf and mute children can also learn dances, folding of papers into shapes of flowers, animals etc.

ព្រះសហគមន៍ទទួលសមាជិកថ្មីគ្រីស្ទបរិស័ទដំបូង

ព្រះសហគមន៍កាតូលិកក្រុងតាក្មៅ បានទទួលយុវជនដំបូងម្នាក់ ឲ្យធ្វើអគ្គសញ្ញាជ្រមុជទឹកក្លាយជាគ្រីស្ទបរិស័ទ កាលពីថ្ងៃទី១០ឧសភា ក្រោមអធិបតីភាពរបស់លោកបូជាបាព្យម៉ារីយ៉ូហ្គេហ្សឺ ទទួលបន្ទុកមណ្ឌលសកម្មភាពតាក្មៅ រួមនិងគ្រីស្ទបរិស័ទនិងពុទ្ធបរិស័ទជាង២០០នាក់។

យុវជនលំ សេរីវឌ្ឍន៍បានឲ្យដឹងថា៖ ខ្ញុំចូលព្រះសហគមន៍ព្រោះខ្ញុំជឿលើព្រះជាម្ចាស់ មិនមែនដើម្បីផលប្រយោជន៍ទេ។ សេរីវឌ្ឍន៍ជាសិស្សដែលបានរៀនសូត្រនៅសាលាអង្គការឡាវ៉ាឡា របស់ព្រះសហគមន៍កាតូលិកដែលគ្រប់គ្រងដោយក្រុមបងប្រុសម៉ារីស្ត។ តាមរយៈការសិក្សានិងរស់នៅ នៅក្នុងសាលាគាត់បានចូលស្វែង យល់អំពីគ្រីស្ទសាសនា។ សេរីវឌ្ឍន៍បានរំលឹកថា ក្រោយពេលស្គាល់ព្រះសហគមន៍ គាត់យល់ឃើញថាមានភាពខុសគ្នាស្រឡះនូវអ្វី ដែលគាត់បានឮអំពីភាពអវិជ្ជមាន របស់គ្រីស្ទសាសនាដែលពលរដ្ឋទូទៅនិយាយ។

ព្រះសហគមន៍តាក្មៅស្ថិតនៅខេត្តកណ្តាលដែលជាមណ្ឌលសកម្មភាពថ្មីមួយ បង្កើតឡើងក្នុងឆ្នាំ២០១៤ បច្ចុប្បន្ន មានគ្រីស្ទបរិស័ទចំនួន៧នាក់រួមទាំងយុវជនលំ សេរីវឌ្ឍន៍។ សំនៀង



លោកបូជាបាព្យដែលទទួលខុសត្រូវមណ្ឌលសកម្មភាពតាក្មៅរូបថត៖ សំនៀង

Takmao Parish Receives New Member

On the 10th of May 2015, the parish of Takmao city received a young man as a member of the parish when he received the Sacrament of Baptism. The initiation ceremony was officiated by Fr. Mario Ghezzi the parish priest in the presence of more than 200 parishioners and Buddhists.

The young man who received Baptism, Lum SereyVuth said: "I enter the Church because I believe in God not for my own good but for the good of all." Serey-Vath is a student who has learnt at the Church-run school supervised by the Marist Brothers (FMS). Through his studies in school he had learnt to understand about the doctrines of the Catholic Church. Vath Serey recalled that having known the Church he finds a complete difference from the negative statements made about Christianity, which he had heard from some fellow citizens.

Takmao Church is located in Kandal province – a new pastoral sector just established in 2014. Currently, there are seven Catholics including Lum SereyVuth.



យុវជនដែលបានទទួលអគ្គសញ្ញាលាបប៉ាសនៅគ្រុងតាក្មៅរូបថត៖ សំនៀង

សម្ពោធអគារមណ្ឌលសកម្មភាព សន្តអូគូស្ទីន

អាគារមួយខ្នង ដែលមានកំពស់មួយជាន់ ដែលមានប្រវែង៤៨ម៉ែត្រ និងទទឹង៩ម៉ែត្រ ស្ថិតនៅទីរួមខេត្តកំពត មានឈ្មោះថាមណ្ឌលសកម្មភាពសន្តអូគូស្ទីននៃព្រះសហគមន៍កាតូលិកកំពតត្រូវបានសម្ពោធដើម្បីបម្រើឲ្យសកម្មភាពធម៌មេត្តាករុណា និងជំនឿ។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកអភិបាលព្រះសហគមន៍កាតូលិកភ្នំពេញ អូលីវីយេជឺតហ្វែរ លោក នាក់ យិតថូ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពត លោក បូជាចារ្យ តារ៉ូឡា យ៉ុង លូកា និងមាអ្នកចូលរួមជាបូជាចារ្យ និងគ្រីស្ទបរិស័ទប្រមាណជាង២០០នាក់ នាព្រឹកថ្ងៃទី ១១ ខែឧសភា ២០១៥ នេះ។

អាគារថ្មីនេះ បានចាប់ផ្តើមសាងសង់កាលពីខែកុម្ភៈ ២០១៤ និង ទើបតែបញ្ចប់រួចរាល់កាលពីដើមខែឧសភានេះ ក្រោមជំនួយឧបត្ថម្ភពីក្រុមFundacio Pime គ្រីស្ទបរិស័ទអីតាលី ជប៉ុន ជាពិសេសទទួលបានការគាំទ្រ និងឧបត្ថម្ភព្រះសហគមន៍ ភូមិភាគភ្នំពេញ។

លោក អូលីវីយេ បានមានប្រសាសន៍ថា៖ សូមឲ្យអាគារនេះទៅជាកន្លែងមួយ ដែលបើកទ្វារទទួលមនុស្សទាំងអស់ ហើយផ្តល់ភាពកក់ក្តៅ និងឲ្យគេយល់ថាទីនេះក៏ជាផ្ទះរបស់ពួកគេដែរ ដើម្បីឲ្យគេឃើញថាកន្លែងនេះជាកោះមួយដែល បង្ហាញមេត្តាករុណាដល់មនុស្សទាំងឡាយ ដែលគ្មានក្តីសង្ឃឹមឲ្យបានទទួលពន្លឺ និងអំណរសប្បាយ។

អាគារមណ្ឌលសកម្មភាពនេះ ក៏ជាទីតាំងមួយសម្រាប់ជួយដល់ក្រុមយុវជនយុវនារី មណ្ឌលសកម្មភាពកំពត កែប ក្នុងការជួបជុំគ្នា និងមានទទួលស្វាគមន៍បងប្អូន ដែលមកស្ទឹងស្វាគរៈគិតពីជំនឿរហូតដល់ទៅ១៥០នាក់។ លើសពីនេះទៅទៀតមានទទួលអ្នកជម្ងឺ ដើម្បីយកទៅព្យាបាលនៅមន្ទីរពេទ្យផងដែរ។ ជាលិស

Inauguration of St. Augustine Building

A one-storey building located in the provincial town of Kompot named the "Center of St. Augustine" of Kompot Church was inaugurated on the 11th May 2015. This new building measuring eight meters in length and nine meters in width will serve as the base for activities related to charity and faith formation.

The inauguration ceremony was officiated by Rt. Rev. Olivier Schmitthaeusler of the Apostolic Vicariate of Phnom Penh in the presence of Mr. Neak Yittho, the director of the Department of Cult and Religion in Kompot. Also present were Fr. Gianluca Tavola and other priests including 200 parishioners.

Construction work on this new building started in February 2014 and was completed in early May 2015 with the assistance of the Fundacio Pime group, Italian and Japanese Catholics with the full approval of the Apostolic Vicariate of Phnom Penh.

Bishop Olivier said: "May this building become a place where its doors are open to welcome all the people and allow them to understand that this is also their home so that they can see that this place shows compassion for those who feel hopeless and it becomes a place where they receive enlightenment and joy."

This building in this Pastoral sector is also a house for the youth groups of Kompot and Kep to organize and welcome those who come to reflect on their faith. It also receives the sick and organizes transportation for them to go to the hospital for treatment.



លោកបូជាចារ្យ លូកា កាន់ខ្សែបួនសម្ពោធអគារថ្មីនៅកំពត-រូបថត៖សុំធីរិទ្ធ

ក្រុមកីឡានៃវិទ្យាល័យសន្ត ប្រឆាំងស្វ័យបានយលាភីលេខ៣



ក្រុមកីឡាដែលបានចូលរួមប្រកួតទូទាំងប្រទេសនៅកំពង់ឆ្នាំងរូបថត៖សំអាត

Sportswomen of St. Francis of Assisi High School Win Number 3 Trophy

The women's basketball team of St. Francis of Assisi High School won number 3 trophy following the nationwide competition in Takeo province on the 13th of May, 2015.

Mr. Sieng Ray, the coach of the Women's basketball team of St. Francis of Assisi High School said that he had rejoiced with great pride at the winning of the trophies consecutively. He said: "Our success for the time being is not attributed to anyone person but it is because of cooperation as one team. The confidence of the students and sportsmen and women has a good team spirit with the support given by the Management of the school, especially by Bishop Olivier, the bishop of the Phnom Penh diocese who has always supported education and sports activities both spiritually and materially."

Sportswoman in Chariya, a 12th-grader of St. Francis of Assisi High School said: "I was so happy to win the trophies consecutively in order to enter the nation-wide competition. The match is of real importance to me as it not only brings about a good sense of solidarity with one another, friendship, health, honor and joy, but also it shows a talent and promotes the sporting activities of our country."

It should also be pointed out that the competition comprises 20 groups of sportswomen from different high schools in provincial cities and capitals to be entered for the competition taking the gold medal nationwide. St. Francis of Assisi High School won the bronze medal ranking no. 3 and received the sum of 500,000 riel (US\$ 125) from the company manufacturing pure drinking water for the national-level women's basketball competition in 2015.



ក្រុមកីឡាការីនិងគ្រូបង្វឹករបស់សាលាសន្ត ប្រឆាំងស្វ័យបានយលាភីលេខ៣

ក្រុមកីឡាការីនិចាស់បោះនារីនៃវិទ្យាល័យសន្តប្រឆាំងស្វ័យបានទទួលជ័យលាភីលេខ៣បន្តបន្ទាប់ពីការប្រកួតទូទាំងប្រទេសនៅខេត្តកំពង់ឆ្នាំងកាល ពីថ្ងៃទី១៣ ឧសភាកន្លងទៅ។

លោក ស៊ាង រ៉េ គ្រូបង្វឹកកីឡាការីនិចាស់បោះវិទ្យាល័យសន្តប្រឆាំងស្វ័យ បានឲ្យដឹងថា លោកមានអំណរសប្បាយនិងមានមោទនភាពយ៉ាងខ្លាំងដែល បានទទួលជ័យលាភីជាបន្តបន្ទាប់កន្លងមកនេះ។

លោកបានបន្តថា៖ ភាពជោគជ័យរបស់យើងនៅពេលនេះមិនមែនមកពីនរណាម្នាក់ឡើយ គឺជាការទទួលបានមកពីការសហការគ្នាជាមួយ ការយកចិត្តទុកដាក់ពីសិស្សជាកីឡាការី ដែលមានការសាមគ្គីភាពគ្នាយ៉ាងល្អ ការចូលរួមគ្នាទ្រព្យគណៈគ្រប់គ្រងសាលា ជាពិសេសការគាំទ្រពីលោក អូលីវីយេ ជាអ្នកសម្របសម្រួលដីធ្លី និងជាអភិបាលព្រះសហគមន៍ភូមិកម្រិតព្រះសហគមន៍ ភាគលិកភូមិភាគក្នុងពេញ ដែលលោកតែងតែគាំទ្រការងារអប់រំនិងកីឡាទាំងផ្នែកស្មារតី និងសម្ភារ ។

កីឡាការីនី អ៊ិន ចរិយា ជាសិស្សរៀនថ្នាក់ទី ១២នៃវិទ្យាល័យភូមិភាគកម្ពុជានេះ បាននិយាយថា៖នាងសប្បាយចិត្តខ្លាំង ដែលទទួលជ័យលាភីជាបន្តបន្ទាប់រហូតដល់បានចូលរួមការប្រកួតទូទាំងប្រទេសលើកនេះ។ កីឡាការីនីរូបនេះ បានឲ្យដឹងបន្តទៀតថា៖ ការប្រកួតកីឡាពិតជាមានសារសំខាន់ណាស់ វាមិនត្រឹមតែនាំមកនូវការសាមគ្គីភាពរវាងគ្នានិងគ្នាយ៉ាងល្អប្រសើរ មិត្តភាព សុខភាព កិត្តិយស និងអំណរសប្បាយប៉ុណ្ណោះទេ វាថែមទាំងបង្ហាញនូវទេពកោសល្យ និងលើកស្ទួយដល់សិស្សកីឡា របស់ប្រទេសយើងផងដែរ។

សូមបញ្ជាក់ថា៖ ការចូលរួមការប្រកួតនេះមានក្រុមការីនីមកពីវិទ្យាល័យផ្សេងៗពីគ្នា ក្នុងខេត្តក្រុងនានាទូទាំងប្រទេសចំនួន ២០ក្រុម ចូលរួមក្នុងការ ប្រកួតប្រជែងយកជ័យលាភីមេដាយមាសថ្នាក់ជាតិនេះ។

វិទ្យាល័យសន្តប្រឆាំងស្វ័យ ទទួលបានជ័យលាភីលេខ៣ (មេដាយសំរិត) និងថវិកាហាសិបម៉ឺន និងក្រុមហ៊ុនទឹកសុទ្ធសែសិបម៉ឺន ផ្នែកបាល់បោះនារី ក្នុងការប្រកួតថ្នាក់ជាតិនាឆ្នាំ ២០១៥ នេះផងដែរ។ យុន សំអាត

សិក្ខាសាលាស្វែងយល់អំពីរបៀបកសាងសង្គមសុខដុមរមនា

វិទ្យាស្ថានសន្តប៉ូលបានរៀបចំសិក្ខាសាលាមួយស្តីអំពី " គុណតម្លៃដើម្បីកសាងសង្គមកម្ពុជានៅសតវត្សទី២១ " រួមសហការជាមួយអង្គការយូនីស្ទូ និងសាកលវិទ្យាល័យប៊ីហ្គាម៉ូ នៃប្រទេសអ៊ីតាលី ពីថ្ងៃទី១៨ ដល់២០ ឧសភា ដែលមានសិក្ខាកាមចូលរួមចំនួន១៦៥នាក់ ដែលជានិស្សិតបុគ្គលិកសាស្ត្រាចារ្យនៃវិទ្យាស្ថានសន្តប៉ូល នាយកវិទ្យាល័យទាំង១២នៃវិទ្យាល័យក្នុងខេត្តកែវ តំណាងអង្គការសង្គមស៊ីវិល តំណាងការិយាល័យព្រះសហគមន៍កាតូលិក សាស្ត្រាចារ្យតំណាងសាកលវិទ្យាល័យប៊ីហ្គាម៉ូរួមជាមួយវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកអភិបាលអូលីវីយ៉េ ផ្លីតអ៊ីស្ត្រីអភិបាលព្រះសហគមន៍កាតូលិកកូមិភាគភ្នំពេញ និងជានាយកវិទ្យាស្ថានសន្តប៉ូល ។

សិក្ខាសាលាបានរិះគិតអំពីគុណតម្លៃនិងប្រយោជន៍រួម ដែលបង្ហាញដោយវាក្មេង មកពីសាកលវិទ្យាល័យប៊ីហ្គាម៉ូនៃប្រទេសអ៊ីតាលី ។ ការរិះគិតអំពីបញ្ហាប្រឈមនានានៅក្នុងប្រទេសកម្ពុជា ដែលបានបង្ហាញដោយលោកសាស្ត្រាចារ្យនិងនិស្សិតនៃវិទ្យាស្ថានសន្តប៉ូល ។ គុណតម្លៃ ដើម្បីកសាងសង្គមប្រកបដោយសុខដុមរមនា តាមទស្សនៈនៃសាសនាជំរុំទាំងបីនៅកម្ពុជា និងទស្សនៈពីសង្គមស៊ីវិលរិះគិតពីតួនាទីរបស់ពលរដ្ឋក្នុងការកសាងសង្គមបច្ចុប្បន្ន ។

ក្នុងរយៈពេលបីថ្ងៃនេះអង្គសិក្ខាសាលា ក៏បានចេញនូវសេចក្តីប្រកាសរួម ទុកជាអនុសាសន៍ដើម្បីអភិវឌ្ឍសង្គមកម្ពុជា ក៏ដូចជាសហគមន៍អាស៊ាន ពេលធ្វើសមាហរណកម្មសេដ្ឋកិច្ច និងវប្បធម៌រួមគ្នា

នាពេលអនាគត ដោយសង្កត់ធ្ងន់ថា៖ មនុស្សមានតម្លៃ និងសេចក្តីថ្លៃថ្នូរស្មើគ្នា ដែលមិនអាចកាត់ថ្លៃបាន ហើយមនុស្សជាស្នូលនៃគុណតម្លៃក្នុងគ្រប់ការសម្រេចចិត្តទាំងអស់ ដែលនាំឲ្យរកឃើញនូវផលប្រយោជន៍រួមតាមរយៈការគោរពសិទ្ធិតម្លៃនិងសេចក្តីថ្លៃថ្នូររបស់មនុស្ស ប្រកបដោយការទទួលខុសត្រូវ និងការចូលរួមជួយគ្នាទៅវិញទៅមកយ៉ាង សកម្មក្នុងសាមគ្គីភាពនិងភាគរភាព.....! ។ ជាលីស

Seminar on Values Building in Cambodian Society

From the 18th to 20th May 2015, St. Paul's Institute organized a seminar entitled "Values Building in Cambodian Society in the 21st Century" in collaboration with the United Nations Educational, Scientific and Cultural Organization (UNESCO) and the University of Bergamo of Italy. The 165 participants at the seminar included the students, staff and professors of Saint Paul's, the 12 directors of high schools in Takeo province, the representatives of civil society groups, the representatives of Catholic Offices.

The occasion was also graced by the presence of the professors from the University of Bergamo, together with Bishop Oliver Schmitthaeusler of Phnom Penh Apostolic Vicariate and the Rector of Saint Paul's Institute.

One of the topics presented at the seminar focused on "Values for Common Good" given by a speaker from the University of Bergamo. The reflection focused on the challenges faced in Cambodia, which was highlighted by the professors and students of Saint Paul's Institute. The seminar also focused on the values of building a harmonious society in view of the three main religions in Cambodia and also reflected on the civic duty of all to build the existing society.

Following the three-day discussions and deliberations the seminar released a joint declaration with some recommendations in order to develop the Cambodian society in particular and the ASEAN community in general where economies and cultures will be integrated in the near future, where the following is emphasized: "Humans have values and dignity that are equal and precious and humans are the core of virtues of making all the decisions that lead to finding a common good in terms of respecting human rights, human values and dignity in a spirit of responsibility and active participation in each other's help in a sense of solidarity and fraternity!"



វាក្មេងនិងសិក្ខាកាមដែលចូលរួមនៅក្នុងវគ្គសិក្ខាសាលារូបថតនេះលឿង

បេក្ខជន១១នាក់ទទួលអគ្គសញ្ញាលាបថ្ងាស



បេក្ខជនទាំង១១នាក់ដែលទទួលអគ្គសញ្ញាលាបថ្ងាសនៅភ្នំពេញថ្មីរូបថត៖សុផិទ្ធ

ការចាក់បង្ហូរនៃព្រះវិញ្ញាណដ៏វិសុទ្ធ ឲ្យបានពេញលេញ ជាផលនៃអគ្គសញ្ញាលាបថ្ងាស ដូចព្រះជាម្ចាស់បាន ចាក់បង្ហូរព្រះវិញ្ញាណ ឲ្យក្រុមគ្រីស្ទទូតនៅថ្ងៃបុណ្យ ព្រះវិញ្ញាណយាងមក។ (លិខិតព្រះសហគមន៍១៣០២)

11 Candidates Receive Confirmation

Rt. Rev. Olivier Schmitthaesleur, the bishop of the Apostolic Vicariate of Phnom Penh celebrated and officiated at the Confirmation ceremony for 11 candidates. The ceremony was held on the 17th of May, 2015, at the pastoral sector of Phnom Penh Thmei located in Chress village, Phnom Penh Thmei district witnessed by more than 200 parishioners.

The bishop said and encouraged all the confirmands to be courageous and go out to proclaim the Good News to all the people of the whole world. The bishop added that the Sacrament of Confirmation has strengthened us in order to be attentive and achieve a healthy state of mind and soul as well as help those who need hopes and encouragement.

The bishop also said: "In order to continue those works we have to be humble, tender-hearted and support one another with love. You have work towards strengthening the bond of unity in the Church so as to become one Body even though we are of different race and culture."

The Sacrament of Confirmation is performed with anointing by the Bishop on those who have been baptized. The ritual enables full out-pouring of Grace by the Holy Spirit, just as God poured out His Spirit on the Apostles during the feast of Pentecost.

លោកអូលីវ័រយេផ្លីតហាស្ទ័រ ជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានធ្វើអគ្គសញ្ញាលាបថ្ងាស ជូនបេក្ខជន១១នាក់នៅមណ្ឌលសកម្មភាពភ្នំពេញថ្មី ភូមិច្រេស សង្កាត់ភ្នំពេញថ្មី ដែលមានគ្រីស្ទបរិស័ទចូលរួមប្រមាណជាង២០០នាក់ នាថ្ងៃទី ១៧ ឧសភានេះ។

លោកអភិបាល បានមានប្រសាសន៍ជំរុញឲ្យបេក្ខជនទាំងអស់ ហ៊ានចេញទៅប្រកាសដំណឹងល្អដល់មនុស្សទាំងអស់ក្នុងពិភពលោកទាំងមូល។



លោកអភិបាលបន្ថែមទៀតថា អគ្គសញ្ញាលាបថ្ងាសធ្វើឲ្យយើងមានសមត្ថភាព កំលាំង ដើម្បីយកចិត្តទុកដាក់ និងថែរក្សាមនុស្សទាំងផ្លូវចិត្ត និងវិញ្ញាណ ហើយជួយអ្នកទាំងនោះ ឲ្យមានសង្ឃឹមនិងលើកទឹកចិត្តពួកគេ។

លោកបន្តថា៖ ដើម្បីធ្វើកិច្ចការទាំងនោះបានគឺយើងត្រូវចេះបន្ទាបខ្លួន មានចិត្តស្ងួតបូក អត់ធ្មត់ តស៊ូ និងគាំទ្រគ្នាទៅវិញទៅមក ដោយសេចក្តីស្រឡាញ់។ មិនត្រឹមតែប៉ុណ្ណោះ គឺត្រូវចេះរក្សាឯកភាពនៅក្នុងព្រះសហគមន៍ ឲ្យទៅជារូបកាយតែមួយ ទោះបីជាយើងមានជាតិសាសន៍ និងវប្បធម៌ផ្សេងគ្នាក៏ដោយ។

អគ្គសញ្ញាលាបថ្ងាស ជាពិធីមួយដែលបំពេញបន្ថែមលើអស់អ្នកដែលជ្រមុជទឹករួច។ តាមពិធីបុណ្យ

ពិធីប្រកាស

បើកការស៊ើបអង្កេត
អំពីបរណាសាស្ត្រីនៅកម្ពុជា



ព្រះសហគមន៍កាតូលិកនៅកម្ពុជា ប្រកាសបើកការស៊ើបអង្កេតអំពីមរណសាក្សី

ពិធីប្រកាសនេះ បានប្រារព្ធនេះទឹកដីមរណសាក្សី នៅ ក្នុងភូមិតាំងគោក ស្រុកបារាយណ៍ខេត្តកំពង់ធំ ដោយមាន គ្រីស្ទបរិស័ទចូលរួមប្រមាណជា ១៤០០ នាក់ ដែលមាន លោកអភិបាលទាំងបីភូមិភាគជាអធិបតី ។

លោកអភិបាលអូលីវើយបានមានប្រសាសន៍ថា ចាប់ពី ថ្ងៃទី១ ខែឧសភា នេះតទៅព្រះសហគមន៍កាតូលិកនៅ កម្ពុជា នឹងផ្ដើមបើកការស៊ើបអង្កេតជាផ្លូវការលើមរណសាក្សីនៅកម្ពុជា ដែលបានបូជាជីវិត ព្រោះតែជំនឿលើព្រះ គ្រីស្ទក្នុងសម័យសង្គ្រាម១៩៧០-១៩៧៩ ដែលមានលោក អភិបាល យ៉ូសេប ឆ្មា សាឡាន់ និងសហការី ។ ការចងក្រង ឯកសារ និងស៊ើបអង្កេតនេះនឹងប្រើរយៈពេលយូរឆ្នាំ ។

នៅក្នុងពិធីដ៏ឱឡារិក និងជាប្រវត្តិសាស្ត្រនេះ លោកអភិ បាលក៏បានប្រកាសសមាសភាព គណៈកម្មការតុលាការ វិនិច្ឆ័យអំពីមរណសាក្សី ដែលមានដូចជា៖ លោកអភិ បាលអូលីវើយ ជឿតអិស្ត្រី ជាអធិបតីនៃគណៈកម្មការតុលា ការវិនិច្ឆ័យ លោកបូជាបាឃ្យ ប៉ូល រឿងឆ័ត្រសិរី ជាអ្នករៀប ចំសំណុំឯកសារ មរណសាក្សីនៅកម្ពុជា លោក ម៉ារីយ៉ូ ហ្គេស៊ី ជាអ្នកគាំទ្រសេចក្ដីយុត្តិធម៌ លោក តារូឡា ចនលូកា ជាសារការី លោកស្រី ទៀង សារីន ជាសារការីជំនួយ ។

បន្ទាប់ពីប្រកាសសមាសភាពបច្ចេកទេសគណៈកម្មការតុលា ការរួចមក សមាជិកម្នាក់បានប្រកាសពាក្យសច្ចាប័នរបស់ខ្លួន ចំពោះមុខព្រះសហគមន៍ ។

តាមប្រសាសន៍របស់លោក បូជាបាឃ្យ ប៉ូល រឿងឆ័ត្រសិរី ជាអ្នករៀបចំសំណុំឯកសារ មរណសាក្សីនៅកម្ពុជាបាន ឲ្យដឹងថា៖ ដំណាក់កាលនៃការស៊ើបអង្កេតនេះ ត្រូវការ ដំណាក់កាលយូរ និងត្រូវការគណៈកម្មការ ចំនួនពីរទៀត ដើម្បីឲ្យបានគ្រប់ជ្រុងជ្រោយ គឺគណៈកម្មការខាងប្រវត្តិ សាស្ត្រ និងគណៈកម្មការខាងទេវវិទ្យា ។

លោកបន្តថា៖ បញ្ជីឈ្មោះមរណសាក្សីដែលត្រូវស៊ើប អង្កេតមានចំនួន ៣៥នាក់ មានលោកអភិបាលចំនួន ២ រូប សាសនទូតក្រៅប្រទេសនាទីក្រុងប៉ារីស ៥រូប លោកបូជា បាឃ្យភូមិភាគ ជាតិកម្ពុជា ៤រូប បព្វជិតកាតូលិក ២ក្រុម គ្រួសារ ៥រូប បព្វជិតកាតូលិក ៧រូប និង គ្រីស្ទបរិស័ទ ជាគ្រហស្ថ ១២នាក់ ។ ជាលីស



គ្រូគណៈកម្មការតុលាការស៊ើបអង្កេតមរណ



លោកបូជាបាឃ្យឆ្រីស៊ើរី

គ្រីស្ទបរិស័ទគោរពមរណ



លោកអភិបាលសំណេះសំណាលជាមួយគ្រីស្ទបរិស័ទដែលចូលរួមនៅក្នុងកម្មវិធី



លោកបូជាបាឃ្យវិទ័យចែកព្រះកាយដូនដល់គ្រីស្ទបរិស័ទដែលចូលរួមនៅក្នុងកម្មវិធី

Catholic Church Starts Inquiry into Cambodian Martyrs' Lives



សាក្សីនៅកម្ពុជា ឡើងសច្ចាធិការមុខងារ - CSC



សាក្សីខ្មែរនៅតាំងគោក



លោកប្តីប្រធានគ្រឹះស្ថានប្រឹក្សា
ពាក្យសុំផ្តល់លោកអភិបាល



លោកប្តីប្រធានដែលចូលរួមពិធីប្រកាសបើកការស៊ើបអង្កេតមរណសាក្សីខ្មែរ



គ្រឹះស្ថានស៊ើបអង្កេតដែលចូលរួមពិធីប្រកាសបើកការស៊ើបអង្កេតមរណសាក្សីខ្មែរ

The formal inquiry into the lives of the Cambodian martyrs of the Khmer Rouge Era of 1975-1979 was launched by Bishop Olivier Schmitthaeusler of the Apostolic Vicariate of Phnom Penh last May 1st, 2015. Around 1,400 Catholics from the three dioceses in Cambodia converged in “The Land of Hope” or the “Land of Martyrs” located in Tang Kok village, Baray district, Kompong Thom province where Bishop Olivier was joined by Msgr. Antonysamy Surairaj of the Apostolic Prefecture of Kampong Cham and Msgr. Enrique Figaredo of the Apostolic Prefecture of Battambang in the celebration of the Holy Mass and formal rite into the opening of the inquiry. Other priests and religious were also present together with representatives of various pastoral centers and communities. The well-attended gathering showed the significance of the occasion.

In the Catholic tradition, a martyr is someone who witnesses to his faith to the point of suffering persecution or even death. He is one who refuses to renounce his God, faith or belief or religious cause. He therefore becomes an inspiration and symbol of exceptional leadership and heroism among his people as he proves his loyalty and love for God. In almost all religions, martyrs play an important role.

In his homily during the opening of this initial process in the introduction of the cause of the martyrs of Cambodia, Bishop Olivier explained that it could take long years to compile documents regarding the martyrs led by Msgr Joseph Chmar Salas and his companions who suffered torture, famine or disease and died for their faith during the political upheavals in Cambodia in the 1970's, especially during the genocidal years of Pol Pot's regime from 1975-1979.

He also informed the assembly of the special judicial commission that has been formed to carry out a thorough and honest inquiry, namely: Bishop Olivier Schmitthaeusler, chairman of the judicial commission; Fr. Paul Chatsirey Roeung, compiler of the relevant documents on the martyrs; Fr. Mario Ghezzi, the commissioner of justice, Fr. Gianluca Tavola, the colleague; Mrs. Teang Savon, the assistant. Following the announcement of the members of the team, each member took an oath of allegiance to the Church assembly.

Fr. Paul Chatsirey Roeung, the compiler of the relevant documents, said that the phase of this investigation need a lengthy process and another two members of the commission in order to do the work accurately – the members need to be well-versed in history and theology. There are 35 names mentioned in the list of these martyrs to be investigated; among them are two bishops, five missionaries from the Paris Foreign Missions Society (MEP), four Cambodian priests in the three dioceses, two Catholic families, seven priests and twelve other lay people.



ប្រវត្តិសង្ខេបលោកអភិបាល យ៉ូសែប ឆ្មារ សាឡាស

Msgr Joseph Chhmar Salas 1937-1977

លោកយ៉ូសែបឆ្មារ សាឡាស កើតនៅថ្ងៃទី ២១ ខែតុលា ឆ្នាំ១៩៣៧ ក្នុងគ្រួសារកាតូលិកកម្ពុជា ក្នុងព្រះសហគមន៍ ក្នុងភូមិមាត់ក្រសាសំជិតនឹងរាជធានីភ្នំពេញ ។ លោកជាកូន ទីបី ក្នុងចំណោមបងប្អូនទាំងអស់០៨ នាក់ ហើយមានប្អូន របស់លោកម្នាក់ជាប្អូនប្រុសដែរ ។

លោកចាប់ផ្តើមចូលរៀនអនុទេវវិទ្យាល័យ នៅស្រុកខ្មែរ ហើយក្រោយមកលោកអភិបាល ឆាបាលីអ៊ី (Chaballier) បញ្ជូនលោកទៅបន្តការសិក្សានៅប្រទេសបារាំងនៅក្នុងអនុ ទេវវិទ្យាល័យសន្តៈ រ៉ុក (Saint Roch) នៅម៉ុងប៉េលលីអ៊ី (Montpellier) ។ លោកបានទទួលសញ្ញាបត្រនៅទីនោះ ។ នៅឆ្នាំ ១៩៥៨ លោកចូលរៀននៅទេវវិទ្យាល័យ អ៊ីស្សឺ នៅមូលីនេស(Grand Séminaire d'Issy les Moulineaux) ។

នៅឆ្នាំ ១៩៦៤ លោកទទួលអត្តសញ្ញាតែងតាំងជាប្អូន ប្រព័ន្ធលោកអភិបាលអ៊ីរ៉ាមូស្ស អភិបាលភូមិភាគភ្នំពេញ ។ នៅថ្ងៃទី ០៦ ខែមេសា ឆ្នាំ ១៩៧៥ លោកបានទទួល ការ អនុម័ត តែងតាំងជាលោកអភិបាលឧបត្ថម្ភ របស់ភូមិភាគ ភ្នំពេញពីទីក្រុងរ៉ូម នៅអាយុ៣៨ ឆ្នាំ ។ ពិធីតែងតាំងនេះ ធ្វើ នៅថ្ងៃទី១៤ ខែមេសា ព្រោះសភាពការណ៍យោធាធ្លាក់ចុះ ជនជាប់យ៉ាងខ្លាំងទីក្រុងទាំងមូលត្រូវបំរាមគោចរព្រោះជិត ដល់ថ្ងៃដួលរលំនៃរាជធានីភ្នំពេញ ។

ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ភ្នំពេញ បានធ្លាក់ក្នុង ការគ្រប់គ្រងរបស់ខ្មែរក្រហម និងជំរុញសេចក្តីជនទាំងអស់ ចេញពីទីក្រុងឲ្យទៅរស់នៅតាមសហករណ៍ភូមិនានានាដើម្បី ធ្វើស្រែចម្ការ ។ នៅពេលនោះលោកអភិបាលឆ្មារ សាឡាស បានផ្តាំអស់លោកប្អូនប្រុសថា " សូមកុំភ្លេចយើង សូមប្រាប់ ពិភពលោកទាំងមូលអំពីយើង" ។

ពេលទៅដល់តាំងគោកពួកខ្មែរក្រហមបាន រឹបអូសយក សៀវភៅអធិដ្ឋាន និងរូបសញ្ញាផ្សេងៗខាងសាសនា ។ តែ ទោះជាយ៉ាងនេះក្តី ក៏ក្រុមគ្រួសាររបស់លោកអភិបាលឆ្មារ សាឡាស បានបាត់ចែងលាក់ឈើធ្លាង និងចង្ហោនរបស់ លោកអភិបាលនៅក្នុងសំបុកមាត់ ។

ក្នុងការរស់នៅប្រចាំថ្ងៃពេលខ្លះលោកប្អូនប្រុសទាំង ៣ បានថ្វាយអភិបូជាយ៉ាងសម្ងាត់ នៅក្នុងខ្ទមមួយ ដោយមាន គ្រឹស្តបរិស័ទខ្លះចាំមើលផ្លូវនៅខាងក្រៅ ខណៈពេលលោក កំពុងថ្វាយអភិបូជានៅខាងក្នុង ហើយបើមានអ្វីកើតឡើង គេនឹងធ្វើជាសញ្ញាឲ្យដឹងភ្លាម ។

នៅឆ្នាំ១៩៧៦ ពេលខ្មែរក្រហមប្រកាស ជ្រើសរើសកង ចល័តតំបន់ដើម្បីទៅធ្វើការ ឬទៅច្រូតស្រូមនៅកន្លែងដទៃតៗ លោកក៏ស្ម័គ្រចិត្តចូលរួមក្នុងក្រុមនេះ ដើម្បីស្វែងរកគ្រឹស្ត បរិស័ទដទៃតៗ ប៉ុន្តែលោកមិនបានជួបគ្រឹស្តបរិស័ទណា ម្នាក់ទេ ។

នៅខែកញ្ញា ឆ្នាំ១៩៧៧ ដោយអស់កម្លាំងមកពីខ្វះ អាហារបរិភោគ នៅក្នុងខ្លួនរបស់លោក គេរកឃើញព្រះ គម្ពីរជាភាសាបារាំងតូចមួយក្បាល ។

Msgr Joseph Chhmar Salas was born on 21st October 1937 in a Catholic family in Moat Krasas village near Phnom Penh. He was the third son of eight children and also his younger brother was a priest.

He had attended St. Jean Marie Vianney Major Seminary in Cambodia and subsequently Bishop Chaballier had sent him to France to continue his studies at Saint Roch Junior Seminary in Montpellier. He obtained a degree there. In 1958 he attended the Grand Séminaire d'Issy les Moulineaux. In 1964 he was ordained priest by the then-bishop Yves Ramousse of the Apostolic Vicariate of Phnom Penh.

On 6th April 1975 he was appointed coadjutor at the age of 37 by Rome. The appointment function took place on 14th April because the situation had deteriorated, a night-time curfew in the whole capital was imposed nearly until the day of the collapse of the Capital city of Phnom Penh.

On 17th April 1975 Phnom Penh was fallen under control of the Khmer Rouge and the people were evacuated from the capital to the village cooperative to work the farm. Then Msgr Joseph Chhmar Salas told all the priest : "Please do not forget us, please tell the whole world about us."

Upon arriving at Tangkok village the Khmer Rouge had seized holy books and objects. However the family of Msgr Joseph Chhmar Salas managed to hide the Cross and Ring in the net of hen. In daily life some of the three bishop had secretly said the Eucharist Mass in a cottage with some parishioners standing watching cautiously outside while the Mass was being celebrated inside and if something happens they will signal immediately.

In 1976 when the Kmer Rouge made the announcement to recruit mobile soldiers to work or cultivate at other places, he was willing to take part in the group in order to find other Catholics but he did not meet any of them.

Later in September of 1977 a small French bible was found.

បោះជំរកាយប្រទ្វិស្តិបន់ភ្នំពេញ

កុមារកាយប្រទ្វិ និងមេកាយប្រទ្វិ ចំនួន២៣០នាក់ មកពីព្រះសហគមន៍តំបន់ភ្នំពេញ បានប្រព្រឹត្តទៅ ចំនួន៣ថ្ងៃ២យប់ ក្រោមប្រធានបទ " ជោគជ័យ របស់ខ្ញុំ " នៅមណ្ឌលសកម្មភាពភ្នំពេញថ្មី កាលពីថ្ងៃ ទី១៤ ដល់១៦ ឧសភា ២០១៥នេះ ក្រោមការដឹកនាំ របស់ការិយាល័យយុវជនជំទង់ និងកុមារ ។

ក៏ដោយ។ កុមារកាយប្រទ្វិទាំងនោះ មកពីមណ្ឌលសកម្ម ភាពក្នុងភូមិភាគភ្នំពេញរួមមាន៖ តាខ្មៅ បាសាក់ មេគង្គ ភ្នំពេញខាងត្បូង ភ្នំពេញខាងជើង និង ភ្នំពេញថ្មី។ ជាលីស

Camping Experience For Young Scouts

253 young scouts who came from the Apostolic Vicariate of Phnom Penh took part in a camping experience with the theme "My Success", for three days and two nights from 14th to 16th of May, 2015. The camping experience was organised by the Pastoral Office for Youth and Children.

បើតាមប្រសាសន៍លោក អន វិចិត្រ ដែលជាអ្នក រៀបចំកម្មវិធីនេះបានឲ្យដឹងថា៖ កម្មវិធីបោះជំរកនេះចង់ ឲ្យកុមារស្គាល់ជីវិតជាក្រុម ទាំងការរស់នៅហូបចុក និងសកម្មភាពផ្សេងៗ ដូចជាសកម្មភាពមេត្តាករុណា ដែលគេរៀនស្គាល់គ្រួសារក្រីក្រ និងចេះចែករំលែក ដល់អ្នកដែលអត់ឃ្លានជាដើម ។

Mr. Vichet, one of the organizers of the activity said that the camping was to get children to know life as group by experiencing living and eating together including other activities such as charity in action. They were taught about the pains experienced by impoverished families and see how they can help these people in need.

លោកបន្ថែមថា៖ ទាំងនេះនាំឲ្យក្មេងៗសប្បាយ ចិត្ត ហើយខ្ញុំយល់ថាអ្វីដែលគេរៀននេះ នឹងអាចជួយ ដល់ពួកគេនាថ្ងៃអនាគត ឲ្យមានភាពរីកចម្រើនដោយ មានចិត្តអាណិតស្រឡាញ់ មេត្តាករុណាក្នុងខ្លួន ។

Vichet said: "Those children are happy and I understand that what they learnt will help them in the future make progress with inner love and compassion. For a period of the three days he saw that the young scouts do help one another and understand the way life as a group struggling with restraints whether sheltering in the tent from rain, winds and heat."

លោកវិចិត្របានឲ្យដឹងទៀតថា៖ រយៈពេលប៉ុន្មាន ថ្ងៃនេះលោកបានឃើញថា កុមារកាយប្រទ្វិទាំងនោះ ពិតជាបានជួយគ្នាទៅវិញទៅមក និងយល់ពីរបៀប រស់នៅជាក្រុម ដោយចេះតស៊ូអត់ធ្មត់ទោះបីជារស់ នៅក្នុងតង់ ទាំងក្នុងពេលភ្លៀងខ្យល់ ឬក្តៅយ៉ាងណា

The young scouts came from Takmao, Bassac, Mekong, Southern and Northern Phnom Penh and Phnom Penh Thmei in the pastoral sector of the Apostolic Vicariate of Phnom Penh.



ក្រុមកាយប្រទ្វិទទួលព្រះពរតាមរយៈលោកអភិបាល-រូបថត៖ សុផិរិទ្ធ

មុនព្រះវិញ្ញាណយាងមក មនុស្សចម្រុះជាតិសាសន៍ ៣៤នាក់ ទទួលអគ្គសញ្ញាណប័ណ្ណ

បេក្ខជនបេក្ខនារីចម្រុះជាតិសាសន៍ចំនួន ៣៤នាក់បានទទួលអគ្គសញ្ញាណប័ណ្ណថ្មីក្នុងឱកាសបុណ្យព្រះវិញ្ញាណយាងមកឆ្នាំ២០១៥នេះ ។ ពិធីនេះបានប្រារព្ធឡើងនៅកាលពីថ្ងៃទី២៤ ខែ ឧសភា កន្លងទៅនៅព្រះសហគមន៍កាតូលិកសន្តយ៉ូសែប ផ្សារតូចភ្នំពេញ ដែលមានលោកអូលីវ័រយេដ្រីអ៊ីស្ត័រ អភិបាលព្រះសហគមន៍កាតូលិកភ្នំពេញជាអធិបតី និងមានបងប្អូនគ្រីស្ទបរិស័ទចូលរួមចំនួនប្រមាណជា ១៥០០នាក់ ដែលមកពីសហគមន៍កាតូលិកនិយាយភាសាកូរ៉េ និងនិយាយភាសាបារាំង និងនិយាយភាសាអង់គ្លេស និងព្រះសហគមន៍កាតូលិកនិយាយភាសាខ្មែរនៅភ្នំពេញ ។ ពិធីបុណ្យប្រព្រឹត្តិទៅដោយប្រើភាសាផ្សេងៗចូលគ្នាដើម្បីបញ្ជាក់ថា "ទាំងអស់គ្នាជាមហាគ្រូសារតែមួយ" ។ តាមឯកសារអប់រំជំនឿនៃព្រះសហគមន៍កាតូលិកបាននិយាយថា ៖ អ្នកដែលអគ្គសញ្ញាណប័ណ្ណថ្មី គឺអស់អ្នកដែលទទួលអគ្គសញ្ញាណប័ណ្ណជ្រមុជទឹករួចហើយ ។ អគ្គសញ្ញានេះ គឺបញ្ជាក់បន្ថែមថា បងប្អូនជាគ្រីស្ទបរិស័ទពេញលក្ខណៈព្រះជាម្ចាស់ត្រាស់ហៅ បងប្អូនឲ្យទទួលព្រះវិញ្ញាណជីវិតដើម្បីបញ្ជាក់ជំនឿរបស់ខ្លួន និងចាត់ឲ្យបងប្អូនចេញទៅ ប្រកាសដំណឹងល្អអំពីជំនឿរបស់ខ្លួន ធ្វើជាសាក្សីនៃធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ដល់មនុស្សដែលនៅជុំវិញយើង ។ នៅក្នុងធម្មទេសនាលោកអូលីវ័រយេដ្រីអ៊ីស្ត័រជាអភិបាលព្រះសហគមន៍កាតូលិកកម្ពុជាក្នុងពេញ បានមានប្រសាសន៍ដល់បងប្អូន ដែលទទួលអគ្គសញ្ញាណប័ណ្ណថ្មីស្របតាម



រូបថតរួមគ្នាដែលទទួលអគ្គសញ្ញាណប័ណ្ណថ្មីជាមួយបងប្អូននិងលោកអភិបាល



យុវនារីផ្សារតូចទទួលអគ្គសញ្ញាណប័ណ្ណថ្មីពីលោកអភិបាល-រូបថត៖ សុផិទ្ធ

ព្រះវិញ្ញាណជីវិត និងជាគ្រីស្ទបរិស័ទដែលអនុវត្តតាមព្រះបន្ទូលព្រះយេស៊ូ ។ លោកអភិបាលបន្តថា ចូររស់នៅឲ្យជាមួយព្រះយេស៊ូជាដាច់ខាត មានចិត្តស្រឡាញ់កាន់តែខ្លាំងឡើងៗ ប្រកាសពីព្រះរាជ្យរបស់ព្រះជាម្ចាស់ ដើម្បីឲ្យអ្នកដទៃមានសេចក្តីសង្ឃឹម និងទទួលបានសេចក្តីស្រឡាញ់សារជាថ្មី ។ ប្រកាសដំណឹងល្អអំពី " ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ " នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ របស់ខ្លួនជាគ្រីស្ទបរិស័ទ ។ លោកអភិបាលក៏បានដាស់តឿនគ្រីស្ទបរិស័ទ ឲ្យយកចិត្តទុកដាក់រស់នៅដោយរួបរួមគ្នាជាផ្តង់តែមួយ ដោយសារព្រះវិញ្ញាណជីវិត ។ ចេះបង្កើតការសន្ទនារវាងគ្នានិងគ្នា ។ ស្តាប់គ្នាទៅវិញទៅមក រវាងជាតិសាសន៍មួយនឹងជាតិសាសន៍មួយផងដែរ ដើម្បីឲ្យយើងអាចរស់នៅ រួមគ្នាក្នុងគ្រូសារតែមួយពេញដោយសន្តិភាព និងសេចក្តីស្រឡាញ់ ។

យុវតី ពី ពិសី ជាបេក្ខនារីទីបំផុតទទួលអគ្គសញ្ញាណប័ណ្ណថ្មីបាននិយាយថា ៖ នាងបានទទួលការអប់រំជំនឿអស់រយៈពេល៥ឆ្នាំ ដើម្បីបានទទួលអគ្គសញ្ញាណប័ណ្ណថ្មីនេះ នាងយល់ថាព្រះវិញ្ញាណជីវិតបានណែនាំនាងឲ្យស្គាល់សេចក្តីស្រឡាញ់ និងកាតព្វកិច្ចដែលជាគ្រីស្ទបរិស័ទកាតូលិកត្រូវធ្វើ ដោយចេះពិចារណានូវអ្វីដែលល្អនិងមិនល្អ ហើយកែប្រែចិត្តនិតក្នុងការរស់នៅ ឲ្យសមស្របជាបុត្រជីតារបស់ព្រះជាម្ចាស់ ព្រមទាំងព្យាយាមប្រកាសជំនឿដល់មិត្តភក្តិដែលមិនទាន់ស្គាល់ព្រះជាម្ចាស់ផងដែរ ។ ដោយឡែកយុវជន ហេង ប៊ុនណាត ក៏បានថ្លែងប្រកាសជំនឿរបស់ខ្លួនប្រហាក់ប្រហែលនិងយុវតីពិសីដែរ ដោយលោកបញ្ជាក់ថា ព្រះវិញ្ញាណជីវិតបានផ្តល់ឲ្យលោកមានកម្លាំង ជំនឿ និងចិត្តក្លាហានប្រកាសជំនឿនៅក្នុងសង្គមដោយមិនមានការភ័យខ្លាចឡើយ ។

ជាលីស

34 Candidates Receive Confirmation

34 candidates of different nationalities received the Sacrament of Confirmation during the Feast of Pentecost. The Confirmation service was celebrated on the 24th of May, 2015 at St. Joseph's parish, which was presided by Rt. Rev. Olivier Schmitthaesleur, the bishop of the Apostolic Vicariate of Phnom Penh. The event was witnessed by more than 1,500 parishioners who came from the Korean, French and English-speaking communities as well as Cambodians from local parishes.

The celebration was conducted in various languages to show the spirit of Unity: "We all are one family." According to the Catechism of the Catholic Church, those who receive the Sacrament of Confirmation are people who have been baptized. "The Sacrament of Confirmation is an affirmation that confirmands are full Catholics whom God has called to receive the Holy Spirit in order to profess their faith and be sent to go out and proclaim the Good News in terms of their faith as witnesses of the mercy of God for people around us." (CCC)



ពិធីអង្វរព្រះគុណព្រះជាម្ចាស់នៅក្នុងបុណ្យព្រះវិញ្ញាណដ៏វិសុទ្ធយានមក

ត្រីស្តូបរស់ទេសហតម៌និយាយភាសាអង់គ្លេសបន្ទាប់ពីទទួលអគ្គសញ្ញាណប័ណ្ណ

In his homily Bishop Olivier told the confirmands to live in the Holy Spirit and as Catholics who follow the Word of Jesus. The bishop continued by saying: "Let us live with Jesus forever with ardent love proclaiming the Kingdom of God so that other people have renewed hope and receive love again. The Good News is proclaimed that **'Jesus is risen' in our daily lives as Catholics.**" The bishop also exhorted Catholics to pay attention to living in communion with others. Thanks to the Holy Spirit, making a conversation with one another and listening to one another between people of different nationalities is so order for us live in communion as one full family, in peace and with love."

A young candidate, Pi Pisey who had just been confirmed, said that she had been educated in the faith for five years to receive the Sacrament of Confirmation. Therefore, she understands that the Holy Spirit inspires her to love, understand and to know her civil duty as a Catholic in order to distinguish what is good and bad and have a heart to live a life of a decent child of God as well as profess the faith for friends who have yet to know God. Another youth HengBunnat also professed his faith similarly as Pi Pisey, saying that the Holy Spirit does strengthen faith and motivation showing courage to profess the faith in society without any fear.

ចំណុចគណៈកម្មការពលករ និងគ្រីស្ទបរិស័ទដែលចាប់អារម្មណ៍ជាមួយកម្មករ

គណៈកម្មការពលករមានជំនួបជាមួយគ្រីស្ទបរិស័ទដែលចាប់អារម្មណ៍ទៅនឹងស្ថានភាពរស់នៅ របស់កម្មករកម្ពុជានី ដើម្បីគិតពីរបៀប ដែលផ្តល់ក្តីសង្ឃឹម និងលើកទឹកចិត្ត ពួកគេក្នុងការរស់នៅ កាលពីថ្ងៃទី១៧ ឧសភា ២០១៥ ដោយមានលោកអភិបាលព្រះសហគមន៍កាតូលិក អូលីវីយេ ដ្រីតអ៊ីស្ត្រេជាអធិបតី និងមានគ្រីស្ទបរិស័ទចូលរួមចំនួន ២៤នាក់ នៅក្នុងមណ្ឌលសកម្មភាពភ្នំពេញថ្មី ខ័ណ្ឌសែន សុខ រាជធានីភ្នំពេញ។

តាមសំដីរបស់លោកយ៉ាន ដឺហុង ជាអ្នកទទួលបន្ទុក គណៈកម្មការពលករនៃព្រះសហគមន៍កាតូលិក និងជាអ្នក រៀបចំកម្មវិធីនេះបានឲ្យដឹងថា៖ ការជួបជុំនេះ មានគោល បំណង២ គឺប្រមូលផ្តុំគ្រីស្ទបរិស័ទដែលមានតួនាទីជាថ្នាក់ ដឹកនាំនៅក្នុងរោងចក្រ និងគ្រីស្ទបរិស័ទដែលមានទំនាក់ ទំនងជាមួយពលករ។ លោកបន្តថា៖ គណៈកម្មការពលករ កំពុងតែខ្វះកម្លាំង ព្រោះសព្វថ្ងៃសមាជិកមានតែបលោកជា មួយលោកហ្វីដេរិក និងលោកបូជាបាហ្សាសិលា ដែលសុទ្ធតែជា កំឡោះចាស់និងមានច្រមុះស្រួចទៀត។ ដូចនេះគណៈកម្មការ ត្រូវការសមាជិកបន្ថែម ដែលជាជនជាតិខ្មែរ ជាពិសេសគឺស្ត្រី។

លោកយ៉ានបន្ថែមថា៖ ការប្រមូលផ្តុំនេះ គឺគិតអំពី តួនាទីដែលជាគ្រីស្ទបរិស័ទ ចំពោះកម្មករកម្ពុជានី ដែល ជាមិត្តរួមការងារ ដើម្បីបង្ហាញពីវត្តមានរបស់ព្រះយេស៊ូនៅ ក្នុងជីវិតរបស់ពួកគេ។

ការជួបជុំនេះរៀបចំដោយមានការរំបង់ចែកជាបីក្រុម គឺក្រុម បញ្ជីជិតបញ្ជីឆាក្រុមគ្រីស្ទបរិស័ទ ដែលមានតួនាទីដឹកនាំ ក្នុងរោងចក្រ និងក្រុមគ្រីស្ទបរិស័ទ ដែលចាប់អារម្មណ៍ពី កម្មករកម្ពុជានីរោងចក្រ ដើម្បីគិតពីបញ្ហាប្រឈមរបស់ កម្មករកម្ពុជានី ហើយរកសកម្មភាព និងគំនិតនានា ដែល អាចជួយដល់ពួកគាត់នាពេលខាងមុខ ដោយស្ម័គ្រចិត្ត និង តាមសម្ពាធារណៈ។ ឯគម្រោងដែលមាន និងមិនទាន់បាន សម្រេចគឺ៖១) បង្កើតវគ្គបណ្តុះបណ្តាលភាសាខ្មែរ និង

Computer ។២) បង្កើតបណ្តាលវិជ្ជាជីវៈបន្តបន្ទាប់ជួល។៣) រៀប ចំបណ្តុះបណ្តាលអំពីក្នុងត្រាការងារ និងចំណេះដឹង ដែល ជាគ្រឹះសម្រាប់ពលករ។ ៤) សហការជាមួយអង្គការ និង សមាគមន៍បច្ចុប្បន្ន ដែលពាក់ព័ន្ធនឹង(មណ្ឌលច្បាប់សម្រាប់ កម្មករ)។

គណៈកម្មការនេះ បានកើតមាននៅក្នុងព្រះសហគមន៍ កាតូលិកកម្ពុជានៅឆ្នាំ២០១១ ហើយបច្ចុប្បន្ន មានមណ្ឌល យុវកម្មករដើម្បីជួយសម្រួលដល់យុវកម្មករក្នុងការស្នាក់នៅ និងចេះពីរបៀបរស់នៅជាក្រុម។ ជាលីស

Meeting of Pastoral Committee on Labour and Parishioners

The Pastoral Committee on Labour had a meeting on 17th May 2015 with parishioners who are interested in the conditions of workers in order to how offer hope and encouragement to them in their daily lives. The meeting was chaired by Rt. Rev. Oliver Schmittauesler, the bishop of the Apostolic Vicariate of Phnom Penh and it was attended by 24 parishioners in the pastoral sector of Phnom Penh Thmei in SenSok district.

Mr. Yan DeFond, the chairman of the Pastoral Committee on Labor of the Church and one of the organizers of the meeting said that the meeting had two purposes –first for gathering Catholics who hold leadership roles in factories and second for Catholics who have relationships with the workers. He continued by saying the Pastoral Committee on Labor is lacking the composition of the shared participation of the parishioners because today the committee is only made up of him and Mr. Fideric and Fr. Peter. Hence the committee needs further Khmer national members, especially women.

Mr. Yan added that the gathering had focused on reflection on Catholic roles for the workers who are co-workers in order to make Jesus' presence felt in their lives. The gathering was divided into three groups – the clergy, the lay people who have leading roles in a factory and the group of parishioners who are interested in the workers to reflect on the challenges of the workers and on activities and ideas that could be of help in the future with willingness and to the best of their abilities. The existing and as-yet-unattained projects are as follows: Firstly the initiation of a training programme in computer and the Khmer language; secondly the setting up of libraries for rent; thirdly training in the contract of employment and basic knowledge for the workers and fourthly working in cooperation with organizations, associations or the relevant moments (the center for laws of workers).

The committee was formed for the Catholic Church in 2011 and presently there is a center for young workers helping facilitate lodging for the workers and the way of life as group.



កិច្ចប្រជុំរបស់ក្រុមការងារដែលពាក់ព័ន្ធជាមួយកម្មកររូបចតុះ សម្បូរ

និស្សិតរិះគិតអំពីផ្លូវវិញ្ញាណនិងការសម្តែងមេត្តាករុណា

មណ្ឌលនិស្សិតកាតូលិកកម្ពុជាបានរៀបចំសិក្ខាសាលាមួយ ផ្ដោតសំខាន់លើការសម្តែងធម៌មេត្តាករុណានៅក្នុងសង្គម ដែលធ្វើឡើងនៅព្រះសហគមន៍សៀមរាប កាលពីថ្ងៃទី១៤ ឧសភាកន្លងទៅ។

លោកហ្គេហ្សឺ ម៉ារីយ៉ូជាបូជាចារ្យទទួលខុសត្រូវមណ្ឌលនិស្សិតកាតូលិកកម្ពុជានិងជាអ្នកណែនាំក្នុងសិក្ខាសាលាបានមានប្រសាសន៍ថា៖ គោលដៅនៃកម្មវិធីនេះគឺចង់ឲ្យនិស្សិតយល់ពីភាពខុសគ្នានៃពាក្យស្នេហា សេចក្តីស្រឡាញ់ អាណិត និងធម៌មេត្តាក្នុងជីវិតរបស់គេ។ ជាពិសេសលោកចង់ឲ្យនិស្សិតយល់ច្បាស់អំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ តាមព្រះគម្ពីរដែលបានចែងមក។

លោកបានបន្ថែមទៀតថា ក្នុងនាមជាគ្រីស្ទបរិស័ទការសម្តែងធម៌មេត្តាករុណាមានន័យថា ត្រូវតែស្រឡាញ់ព្រះជាម្ចាស់ និងអ្នកទៃហើយត្រូវបង្កើតចេញជាសកម្មភាពដែលធ្វើឲ្យសេចក្តីស្រឡាញ់នេះមិនស្ងួតស្រពោន។

សិក្ខាសាលានេះមាននិស្សិតចូលរួមប្រមាណ៨០នាក់ដោយរិះគិតអំពីជីវិតខាងផ្លូវវិញ្ញាណ និងកិច្ចការដែលនិស្សិតអាចសម្តែងធម៌មេត្តាករុណា នៅក្នុងសង្គមដល់អ្នកដទៃគ្រួសារនិងខ្លួនឯងផ្ទាល់។

និស្សិតទាំងអស់ក៏មានឱកាស ទៅទស្សនាប្រាង្គប្រាសាទនានា នៅតំបន់សៀមរាបផងដែរ ដើម្បីសិក្សាស្វែងយល់ និងស្រាវជ្រាវបន្ថែមទៀតអំពីប្រវត្តិសាស្ត្រនៃប្រទេសរបស់ខ្លួន។ សុខយីម



រូបថតជុំគ្នារបស់ក្រុមនិស្សិត(CCSC)នៅមុខប្រាសាទអង្គរវត្ត-រូបថត:DR

Students Reflect On Spirituality and Mercy

The students of the Catholic Church Student Center (CCSC) last 14th May held a seminar centered on the “Significance of Mercy” revealed in society at Siam Reap Church.

Fr. Mario Ghezzi the priest in charge of the Catholic Church Student Center in Cambodia and the facilitator of the seminar said the aim of the programme was to get the students to understand the difference in affection, love, compassion and charity in their lives. In particular the priest had wanted the students to understand clearly about God’s love as mentioned in the Bible.

The priest added that as Catholics the revelation of compassion means we have to love God and others as well and create activities that make this love last through all times.

The seminar was attended by about 80 students. They reflected on spirituality and works of charity where the students can express compassion in society for other people, families and for themselves too. As part of the seminar the students had a chance to visit Angkor Wat temples in the area of Siam Reap to learn and understand and do some research on history of their own country.



លោកបូជាចារ្យម៉ារីយ៉ូ ជាមួយប្រធានមណ្ឌល និងក្រុមនិស្សិត(CCSC)-រូបថត:DR

ផែនទី និងរូបភាពគ្រោះរលក: រញ្ជួយដីនៅនេប៉ាល់ (Earthquakes in Nepal)



សូមបងប្អូនចូលរួមអធិដ្ឋាន សម្រាប់សោកនាទកម្ម ដែលបង្កឡើងដោយការរញ្ជួយដី (ការរញ្ជួយដីពីរដងជាប់ៗគ្នា) វាបានបំផ្លាញទីក្រុងកាម៉ាន់ឌូ និងភូមិតូចៗជាច្រើនទៀត នៅក្នុងប្រទេសនេប៉ាល់បានធ្វើឲ្យមនុស្សរាប់ពាន់អ្នកបាត់បង់អាយុជីវិត។

Let's pray for the earthquake tragedy (for the three consecutive earthquakes) that devastated Kathmandu city and many small villages in Nepal and claimed thousands of peoples's lives!



អធិប្បាយគម្ពីរដំណើរខ្សែដោយ លោកអភិបាល អូស៊ីវីយេ
ក្នុងពិធីបើកការស៊ើបអង្កេតព្រឹទ្ធសភាសាស្ត្រខ្មែរជាផ្លូវការ
ថ្ងៃទី ០១ ឧសភា ២០១៥

បងប្អូនជាទីស្រឡាញ់!

ពិតមែន ពេលនេះយើងមានអំណរសប្បាយយ៉ាងខ្លាំង ដោយសារយើងបានបើកការស៊ើបអង្កេត អំពីមរណសាក្សី ខ្មែរជាផ្លូវការ ។ យើងជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់រស់នៅលើផែនដីនេះ យើងកំពុងសូមឲ្យព្រះសហគមន៍ទទួលស្គាល់ ប្រជាជនកម្ពុជាជាប្រជារាស្ត្ររបស់ព្រះអង្គ ដែលបានបូជាជីវិតថ្វាយព្រះជាម្ចាស់ ដែលពេលនេះពួកគាត់កំពុងរួមរស់ជា មួយព្រះជាម្ចាស់នៅស្ថានបរមសុខទាំងកំពុងអធិដ្ឋានទទួលអង្វរព្រះជាម្ចាស់សម្រាប់យើងម្នាក់ៗផង ។

បងប្អូនជាទីស្រឡាញ់ ពិតមែនព្រះសហគមន៍របស់យើងជាព្រះសហគមន៍ដែលមានជីវិត ជាព្រះសហគមន៍ដ៏ ផ្សេងផង ។ នឹកដល់ពីរឆ្នាំមុននៅទីនេះ ពេលយើងស្វាគមន៍ធាតុសន្តិភាពហេហ្សា ពេលនោះយើងមានធាតុរបស់សន្តិភាពហេហ្សា និងយើងក៏មានគ្រូរបស់លោកអភិបាលឆ្មារសាឡាស់ដែរ ។ ដូចគ្នា នៅពេលនេះ យើងកំពុងមានបទពិសោធន៍មួយយ៉ាង ពិសេស គឺយើងមើលឃើញយ៉ាងជាក់ស្តែងពិតមែនថា ព្រះសហគមន៍របស់យើង គឺជាទ្វាររវាងផែនដីនេះ និងស្ថានបរម សុខ ។ អំបាញ់មិញ ពេលយើងស្តាប់របាយការណ៍ នៃការស៊ើបអង្កេតនោះ មានឈ្មោះលោកអភិបាលឆ្មារសាឡាស់ និង សហការីចំនួន ៣៤នាក់ទៀត ក្នុងនោះមានដូចជា លោកគង្វាលអ្នកបម្រើគ្រីស្ទបរិស័ទមត្តាបព្វជិត បព្វជិតជាប្រជារាស្ត្រ របស់ព្រះជាម្ចាស់ ដែលបានលះបង់ទ្រព្យសម្បត្តិដ៏ថ្លៃថ្នូររបស់មនុស្សគឺជីវិត ។

ក្នុងសម័យប៉ុលពតពីឆ្នាំ ១៩៧៥ ដល់១៩៧៩ ពួកខ្មែរក្រហមបានរឹបអូសកម្មសិទ្ធិទាំងអស់ពីប្រជាជន មកត្រួត ត្រានិងកាន់កាប់ ប៉ុន្តែគេមិនអាចរឹបអូសយកជីវិតអស់កល្បជានិច្ច ដែលយើងជាអ្នកជឿបាន ទទួលពីព្រះជាម្ចាស់ នៅថ្ងៃ ដែលយើងបានក្លាយជាគ្រីស្ទបរិស័ទតាមរយៈអគ្គសញ្ញាជ្រមុជទឹកនោះបានទេ ។ ពិតមែនថ្ងៃនេះយើងអរព្រះគុណព្រះជា ម្ចាស់ និងកោតសរសើរព្រះអង្គសម្រាប់ព្រះសហគមន៍របស់ យើង ដែលជាព្រះសហគមន៍មានជីវិត ដោយសារមានមរណ សាក្សីបានលះបង់ជីវិត ដែលជាទ្រព្យសម្បត្តិ ដ៏ថ្លៃថ្នូររបស់មនុស្ស ដែលនាំឲ្យមានថ្ងៃនេះ ឲ្យយើងដែលជាអ្នកស្ម័គ្រ ចិត្តបម្រើព្រះសហគមន៍ជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់នៅលើទឹកដីកម្ពុជា មានកិត្តិយសមានមោទនភាពមកអង្គុយនៅ ទីនេះ ។

អម្បាញ់មិញ លោកគ្រូជឿបានអានប្រវត្តិសង្ខេបរបស់លោកអភិបាលឆ្មារសាឡាស់ និងហេតុការណ៍ទាំងឡាយ ដែលបានកើតឡើងនៅទីនេះ ពេលនោះខ្ញុំមានអារម្មណ៍រីករាយយ៉ាងខ្លាំងតាមដំណាក់កាលនីមួយៗ ។ ឈឺធ្លាងដែលបង ប្អូនបានឃើញនៅទីនេះ គឺជាឈឺធ្លាង ដែលមួយរបស់លោកអភិបាលឆ្មារសាឡាស់ បានលាក់នៅក្រោមសំបុកមាន ។ កាលពី៤០ឆ្នាំមុន លោកឆ្មារសាឡាស់ បានទទួលអគ្គសញ្ញាតែងតាំង ជាអភិបាលព្រះសហគមន៍ ពេលនោះលោកបាន សម្រេចចិត្តរស់នៅជាមួយប្រជារាស្ត្ររបស់លោក ដោយលោកបានលះបង់ចោលនូវអ្វីៗទាំងអស់ ដើម្បីធ្វើជាសាក្សីអំពី ជីវិតដ៏បរិបូណ៌ដែលលោកបានទទួលពីព្រះជាម្ចាស់ និងពីរឆ្នាំក្រោយមកលោកបានទទួលមរណភាពនៅទីនេះ ។ ថ្ងៃនេះ យើងសូមទទួលអង្វរព្រះសហគមន៍ សូមព្រះសហគមន៍ទទួលស្គាល់លោកអភិបាលឆ្មារសាឡាស់និងសហការីរបស់លោក ទុកឲ្យ យើងខ្ញុំថ្វាយបង្គំនៅលើអាសនៈ ដើម្បីអរព្រះគុណព្រះជាម្ចាស់តាមរយៈមរណសាក្សីរបស់យើង ។

បងប្អូនជាទីស្រឡាញ់ ចាប់ពីថ្ងៃនេះទៅ យើងដូចជាចូលនៅក្នុងរដូវ ៤០ ថ្ងៃ ឬនៅក្នុងរដូវរង់ចាំដែរ គឺដូច ព្រះនាង ម៉ារីទន្ទឹងរង់ចាំព្រះយេស៊ូប្រសូត ។ រាល់ឆ្នាំ ព្រះសហគមន៍បានទុករយៈពេលបួនអាទិត្យ ដើម្បីឲ្យយើងរង់ចាំទទួល ស្វាគមន៍ព្រះយេស៊ូប្រសូត គឺយើងរង់ចាំនៅក្នុងអំណរសប្បាយផងនិងនៅក្នុងកង្វល់ផង ដ្បិតយើងត្រូវការរៀបចំខ្លួនឲ្យ បានសមរម្យ ។ ដូចគ្នាដែរ ចាប់ពីពេលនេះទៅ យើងត្រូវចូលនៅក្នុងរដូវរង់ចាំនេះ ដែលមានរយៈពេលយូរឆ្នាំដើម្បីទន្ទឹង រង់ចាំព្រះសហគមន៍ប្រកាសថា ពិតមែនមរណសាក្សីរបស់ យើងជាមរណសាក្សីផ្លូវការ ។

ដូច្នោះក្នុងពេលរង់ចាំនេះ ខ្ញុំសូមឲ្យយើងទាំងអស់គ្នារៀបចំចិត្តគំនិតដើម្បីអធិដ្ឋានសម្រាប់បងប្អូនទាំងអស់ សម្រាប់អស់បងប្អូនដែលខិតខំយ៉ាងខ្លាំងក្នុងតួនាទីជាអ្នករៀបចំឯកសារសំណួរធ្វើរបាយការណ៍និងធ្វើអ្វីៗទាំងអស់តាមសេចក្តីត្រូវការ ហើយខ្ញុំក៏សូមរំលឹកបងប្អូនទាំងអស់ថា ចាប់ពីពេលនេះតទៅ នៅពេល យើងប្រៀបបទទូលអង្វរសន្តបុគ្គលទាំងឡាយចូរយើងដឹកចេញសិនឈ្មោះលោកអភិបាលធារសាឡាស់លោកទេពអឺមនិងសហការីរង់ចាំព្រះសហគមន៍ប្រកាសជាផ្លូវការ។ ម្យ៉ាងទៀត យើងក៏ដូចជាចូលក្នុង រដូវវស្សាបិណ្ឌ ដោយដឹងថានៅពេលខាងមុខ យើងនឹងជួបឧបសគ្គមួយចំនួនជាមិនខាន ក្នុងការងារស៊ើបអង្កេតនេះ។ ដូច្នោះ នៅក្នុងពេលវេលាខាងមុននេះ សម្រាប់ព្រះសហគមន៍កម្ពុជា យើងទាំងមូល ដែលទន្ទឹងរង់ចាំការប្រកាសមរណសាក្សីជាផ្លូវការ នោះជាឱកាសមួយឲ្យយើងប្រែចិត្តគំនិត ឲ្យយើងជាប់ចិត្តនិងព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់ ដើម្បីឲ្យយើងម្នាក់ៗដែលជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់ នៅប្រទេសកម្ពុជា មានមោទនភាពក្នុងការទទួលដំណឹងដ៏ល្អថា មរណសាក្សីរបស់យើងជាមរណសាក្សី ដែលព្រះសហគមន៍ ទទួលស្គាល់ ឲ្យយើងគោរពនៅលើអាសនៈដ៏សក្តិរៈជាផ្លូវការហើយ។

ពិធីបុណ្យព្រឹកនេះឱឡារិកយ៉ាងក្រៃលែង ទាំងបានលើកទឹកចិត្តយើងម្នាក់ៗឲ្យទទួលកម្លាំងយ៉ាងពិសេស ដើម្បីទៅជាគ្រីស្ទបរិស័ទ ឬជាបាប្យ បងស្រី បងប្រុស លោកអភិបាលល្អជាងមុន ដោយមើលឃើញលោកអភិបាលធារសាឡាស់និងសហការីរបស់លោក ដែលអញ្ជើញយើងឲ្យចូលនៅក្នុងគម្រោងការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ សម្រាប់ពិភពលោកទាំងមូល គឺឲ្យយើងកសាងព្រះរាជ្យរបស់ព្រះជាម្ចាស់នៅលើផែនដីនេះ ឲ្យយើងចូលនៅក្នុងអគ្គទស្សនៈរបស់ព្រះជាម្ចាស់ដែលលោកអភិបាលធារសាឡាស់និងសហការីរបស់លោកបានអនុវត្តយ៉ាងពិតប្រាកដគឺកសាងព្រះរាជ្យនៃសេចក្តីស្រឡាញ់ប្រកបដោយយុត្តិធម៌។

លោកអភិបាលធារសាឡាស់ និងសហការីរបស់លោក ត្រាស់ហៅយើងម្នាក់ៗឲ្យ ទីមួយគឺ បងប្អូនអើយ សូមមានចិត្តក្លាហានឡើង! មរណសាក្សីរបស់យើងមានចិត្តក្លាហានណាស់ ដោយសុខចិត្តនៅទីនេះដើម្បីផ្តល់សក្ខីភាព។ ដូចគ្នាដែរ ជំនឿរបស់យើងនឹងរីកចម្រើនទៅមុខ ប្រសិនបើយើងមានចិត្តក្លាហាន ដើម្បីឈ្នះឧបសគ្គ ដើម្បីឈ្នះទុក្ខលំបាកដែលយើងជួបនៅក្នុងជីវិត។ ទីពីរគឺ " បងប្អូនអើយសូមមានចិត្តស្មោះជានិច្ច ចិត្តស្មោះចំពោះព្រះជាម្ចាស់ ចិត្តស្មោះចំពោះព្រះសហគមន៍និងចិត្តស្មោះចំពោះគ្នាទៅវិញទៅមក!"។ នៅពេលរងទុក្ខលំបាករងនូវអំពើហោរហៅមរណសាក្សីរបស់យើងមិនរត់គេចយករួចខ្លួនទេ តែអស់លោកមានចិត្តស្មោះនឹងជីវិតដែលអស់លោកបានទទួលពីព្រះជាម្ចាស់ ហើយអស់លោក បានបន្តបម្រើនឹងបម្រើ ដោយធ្វើអ្វីៗទាំងអស់តាមដែលអាចធ្វើបានដូចព្រះយេស៊ូ នៅក្នុងពិធីដប់រៀងលើកចុងក្រោយរបស់ព្រះអង្គជាមួយពួកសាវ័ក។ ពេលនោះព្រះអង្គបានស្រឡាញ់ពួកគេរហូតដល់ទីបំផុត រហូតដល់ស៊ូប្តូរជីវិតលើឈើឆ្កាង នេះជាអ្វីដែលមរណសាក្សីរបស់យើង បានអនុវត្តជាក់ស្តែងនៅក្នុងជីវិតរបស់អស់លោក។ ដូចលោកអភិបាលធារសាឡាស់ ពេលដែលលោកឈឺខ្លាំង គេបញ្ជូនលោកទៅសម្រាកពេទ្យនៅក្នុងវត្ត ពេលនោះលោកខិតខំរកមើលគ្រីស្ទបរិស័ទទាំងសង្ឃឹមថានឹងបានជួបពួកគេ និងដូចគ្នា ដែរនៅពេលលោកទៅធ្វើស្រែ នៅពេលគេប្រើលោកឲ្យចិញ្ចឹមជ្រូក លោកតែងតែមានចិត្តស្រឡាញ់ប្រជារាស្ត្ររបស់លោកជានិច្ច រហូតដល់ពេលលោកបូជាជីវិតដូចព្រះយេស៊ូ។

សូមឲ្យ " សេចក្តីក្លាហាន ចិត្តស្មោះដើម្បីស្រឡាញ់និងស្រឡាញ់ទៀត " ណែនាំយើងក្នុងរដូវរង់ចាំ និងក្នុងរដូវអប់រំពិសេសនៃការទន្ទឹងរង់ចាំការប្រកាសជាផ្លូវការ អំពីមរណសាក្សីរបស់យើង និងនៅពេល ត្រឡប់ទៅវិញ សូមឲ្យយើងមានកម្លាំងពេញខ្លួនដើម្បីផ្តល់សក្ខីភាពថែមទៀត ដើម្បីស្រឡាញ់ថែមទៀត ដើម្បីឲ្យរួចពីចំណងដែលរារាំងផ្លូវនៃជីវិតរបស់យើង។ ពិតមែនថែមនេះ យើងរួមជាមួយគ្នាអរព្រះគុណព្រះ ជាម្ចាស់សម្រាប់ជីវិតរបស់ព្រះយេស៊ូ សម្រាប់ជីវិតរបស់លោកអភិបាលធារសាឡាស់ និងសហការី។ យើងអរព្រះគុណព្រះជាម្ចាស់សម្រាប់ជីវិតរបស់យើងម្នាក់ៗ និងតាមរយៈជីវិតយ៉ាងសាមញ្ញរបស់យើង នោះសូមឲ្យយើងបង្ហាញចិត្តក្លាហាន ចិត្តស្មោះ ចិត្តបម្រើ និងចិត្តស្រឡាញ់ ដោយនឹកឃើញដល់មរណសាក្សី ដែលជាបងនិងជាគម្រូរបស់យើង ដើម្បីឲ្យយើងកសាងព្រះសហគមន៍ដ៏ជាទីស្រឡាញ់របស់យើង។ ជ័យយោព្រះជាម្ចាស់! ជ័យយោព្រះសហគមន៍នៅប្រទេសកម្ពុជា!។

អាម៉ែន!



សកម្មភាពលោក សុខកុមារ អូលីវ័រ យ៉េ ផ្ដិតអឺស្ត្រា អភិបាលព្រះសហគមន៍កាតូលិក
ភូមិភាគភ្នំពេញ ក្នុង ខែមិថុនា ឆ្នាំ២០១៥

The Activities of Bishop Olivier SCHMITTHAEUSLER, MEP
Apostolic Vicar of Phnom Penh in June 2015

- ១-៥ មិថុនា ៖ សំណាក់ធម៌បូជាចារ្យប្រចាំនៅខេត្តព្រះសីហនុ
- ៦ មិថុនា ៖ ពេលព្រឹកបង្រៀនលិខិត្រីស្តសាសនានៅសាលាអប់រំជំនឿសន្តយ៉ូស្ទីន ពេលរសៀលបង្រៀន លិខិត្រីស្តសាសនាក្រុមបងស្រីសាឡេស៊ាន ពេលល្ងាចជួបយុវជនទទួលអគ្គសញ្ញាលាបថ្នាសនៅព្រះសហគមន៍ស្វាយប៉ាក
- ៧ មិថុនា ៖ អគ្គសញ្ញាលាបថ្នាសនៅព្រះសហគមន៍ស្វាយប៉ាក
- ៨ មិថុនា ៖ ប្រជុំជាមួយលោកគ្រូអ្នកគ្រូនៅវិទ្យាល័យសន្តប្រុងស្ទែរ
- ៩ មិថុនា ៖ កម្មវិធីផ្សព្វផ្សាយនៃវិទ្យាស្ថានសន្តប៉ូល
- ១០ មិថុនា ៖ ជួបយុវជនសម្រាប់អគ្គសញ្ញាលាបថ្នាសនៅព្រះសហគមន៍កោះនរា
- ១១ មិថុនា ៖ ប្រជុំក្រុមប្រឹក្សាបេសសកម្ម
- ១២ មិថុនា ៖ ប្រសិទ្ធិព្រះវិហារថ្មីនៅអ្នកលឿង
- ១៣ មិថុនា ៖ បិទវគ្គសិក្សានៅសាលាអប់រំជំនឿសន្តយ៉ូស្ទីន
- ១៣-៤ មិថុនា ៖ ប្រជុំរៀបចំទិវាយុវជនឡាវ/កម្ពុជា
- ១៤ មិថុនា ៖ អគ្គសញ្ញាលាបថ្នាសនៅព្រះសហគមន៍កោះនរា
- ១៥ មិថុនា ៖ ប្រជុំនៅភូមិសុខសាន្ត
- ១៧-២១ មិថុនា ៖ ទស្សនៈកិច្ចមណ្ឌលសកម្មភាពកំពង់សោម
- ២២ មិថុនា ៖ ប្រជុំសម្ព័ន្ធកាតូលិកដើម្បីមេត្តាករុណា និងការអភិវឌ្ឍន៍
- ២៣ មិថុនា ៖ អភិបូជា និងសួរសុខទុក្ខប្រចាំខែនៅទេវវិទ្យាល័យ
- ២៥ មិថុនា ៖ ពេលព្រឹកប្រជុំក្រុមប្រឹក្សាបេសសកម្ម ពេលរសៀលប្រជុំក្រុមប្រឹក្សាទេវវិទ្យាល័យ
- ២៦ មិថុនា ៖ ពេលព្រឹកសំណាក់ធម៌បូជាចារ្យភូមិភាគភ្នំពេញ
- ២៧ មិថុនា ៖ អគ្គសញ្ញាតែងតាំងលោកឧបដ្ឋាកសុខណា ជាបូជាចារ្យ

- 1 -5 Jun : Annual Retreat of all priests at Sihanoukville
- 6 Jun : Morning - teach Social Doctrine at Saint Justin Scholl of Faith pm : teach Social Doctrine to Salesian Sisters evening : meet candidates for Confirmation - Svay Pack
- 7 Jun : Confirmation at Svay Pack
- 8 Jun : Teachers meeting at Saint Francis High School
- 9 Jun : Promotion of Saint Paul Institute
- 10 Jun : Meet candidates for Confirmation - Koh Norie
- 11 Jun : Mission Council
- 12 Jun : Blessing the New Church at Nek Lueng
- 13 Jun : Inter Course at Saint Justin School of Faith
- 13-14 Jun : Meeting to prepare youth days Laos/Cambodia
- 14 Jun : Confirmation at Koh Norie
- 15 Jun : Meeting at Peace Village
- 17-21 Jun: Pastoral Visit at Sihanoukville
- 22 Jun : Catholic Alliance for Charity and Development Meeting
- 23 Jun : Monthly mass and visit at Major Seminary
- 25 Jun : Mission Council (am) Council of Major Seminary (afternoon)
- 26 Jun : Recollection of all priests in Phnom Penh Vicarait (am)
- 27 Jun : ORDINATION OF BROTHER SOK NA



រូបភាពប្រចាំខែ



រូបថតជុំគ្នារបស់សិក្ខាកាម និងវាគ្មិនដែលបានចូលរួមវគ្គសិក្សាសាលានៅវិទ្យាស្ថានសន្តប៊ូល



ក្រុមបូជាចារ្យនិងលោកអភិបាល ដែលបានចូលរួមអភិបូជាបើកការស៊ើបអង្កេតមរណសក្ខីខ្មែរ



កូនដង្ហែរព្រះនាងម៉ារីជាទីពឹងនិងពុំនាក់នៅសាលាដុនបូស្កូភ្នំពេញថ្មី



គ្រិស្តបរិស័ទនៅទីក្រុងសៀងហៃទទួលអគ្គសញ្ញាលាបថ្វាសពីលោកអភិបាលអូលីវីយេ



កិច្ចប្រជុំក្រុមអ្នកដែលធ្វើការជាមួយកម្ពុជា



ក្រុមលោកអភិបាលកម្ពុជា-ឡាវ សួរសុខទុក្ខលោកអភិបាលអេមីល



ពិធីសម្ពោធបារង Peace Cafe ថ្មីនៅភ្នំពេញថ្មី



មេក្រុមយកអំណោយជូនអ្នកក្រីក្រនៅភ្នំពេញថ្មី



ពិធីអធិប្បន្នពេញមួយយប់សម្រាប់ការត្រាស់ហៅនៅអរិយក្សត្រ



ក្រុមលោកអភិបាលកម្ពុជា-ឡាវ ហៅកាត់ថា CELAC ថតនៅមុខព្រះវិហារភ្នំពេញថ្មី

APOSTOLIC VICARIATE PHNOM PENH
 អ្នកទទួលខុសត្រូវ៖ លោកអភិបាល អីលីវីយេ ដ្រីតអិស្តេ
 Chairman: Msgr. Olivier Schmitthaeusler
 Tel: 023 64 00 841
 Email: apostolicvicariate.phnompenh@gmail.com
 #25, St.242, Boeung Prolit, 7Makara, Phnom Penh.
 Website: www.catholicphnompenh.org
 FP: www.facebook.com/catholicphnompenh

វិទ្យុវិភាគសម្តេចស៊ី
 សម្លេងឥន្ទ្រយសៈ ព្រះនាមគុណសិរី
 ផ្សាយជាប្រចាំថ្ងៃ
 ភ្នំពេញ តាមរយៈលកសម្លេង៖ FM104Mhz
 កំពត តាមរយៈលកសម្លេង៖ FM93.25Mhz
 ក្រុងព្រះសីហនុ តាមរយៈលកសម្លេង៖ FM92.5Mhz
 វេលាម៉ោង៖ ៥:00-៦:00 ល្ងាច

កម្មវិធីវិទ្យុ " ខ្ញុំត្រូវការអ្នក "
 តាមរយៈសម្លេង
 FM 99.5Mhz
 ផ្សាយជាប្រចាំថ្ងៃ
 វេលាម៉ោង៖ ១០:០០-១១:០០ ព្រឹក